



ខិត្តប័ណ្ណនេះផ្តល់នូវព័ត៌មានបឋមអំពីផលិតផលប៉ុណ្ណោះ។ លោកអ្នកត្រូវ
អានប័ណ្ណសន្យារ៉ាប់រង នៃផលិតផលនេះ ដើម្បីជ្រាបពីព័ត៌មានលម្អិត
ហើយស្វែងរកការប្រឹក្សាយោបល់បុគ្គលិកលក់ផលិតផលធានារ៉ាប់រង
របស់យើងខ្ញុំ មុននឹងសម្រេចចិត្តទិញផលិតផលនេះ។

ផលិតផល ForLife ចម្រើនទ្រព្យ៖ គឺជាផលិតផលពិសេសទ្វេដង សម្រាប់លោកអ្នកដែល
ត្រូវការការការពារ និងការសន្សំក្នុងកញ្ចប់តែមួយ។ ផលិតផល ForLife ចម្រើនទ្រព្យ
ផ្តល់ជូនអត្ថប្រយោជន៍ខ្ពស់ ជាមួយបុព្វលាភធានារ៉ាប់រងសមរម្យបំផុត ហើយកាន់តែ
ពិសេសធានាលើអត្ថប្រយោជន៍ដល់កាលកំណត់យ៉ាងជាក់លាក់ ទោះបីមាន ឬមិនមានរឿង
អកុសលអ្វីកើតឡើងក៏ដោយ។



📋 លក្ខខណ្ឌតម្រូវ៖

- អាយុចាប់ផ្តើមធានា៖ 18 ឆ្នាំ ដល់ 65 ឆ្នាំ។
- រយៈពេលនៃប័ណ្ណសន្យារ៉ាប់រង៖ 5 ឆ្នាំ, 10 ឆ្នាំ និង 15 ឆ្នាំ។
- បុព្វលាភធានារ៉ាប់រងអាចត្រូវបានបង់ជា៖ ប្រចាំឆមាស ឬប្រចាំឆ្នាំ។

★ សារៈសំខាន់នៃផលិតផល៖

- ទទួលបានទឹកប្រាក់ត្រលប់តាមកាលកំណត់ 5% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ប្រសិនបើ
មិនមាន រឿងអកុសលដែលត្រូវបានធានាអ្វីមួយកើតឡើងរហូតដល់ ចុងឆ្នាំទី3
នៃផលិតផលនេះ។
- ផ្តល់ជូនអត្ថប្រយោជន៍ដល់កាលកំណត់ដែលមានការធានាខ្ពស់ស្មើនឹង 105% នៃចំនួន
ទឹកប្រាក់ធានារ៉ាប់រងទោះបីជាអ្នកត្រូវបានធានារ៉ាប់រង ទទួលមរណភាព ឬពិការភាព
ទាំងស្រុងនិងជាអចិន្ត្រៃយ៍ក៏ដោយ។
- ពុំតម្រូវឱ្យបង់បុព្វលាភធានារ៉ាប់រងបន្តទៀតឡើយក្នុងករណីមរណភាព ឬពិការភាព
ទាំងស្រុង និងជាអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង ដោយអត្ថប្រយោជន៍ដល់
កាលកំណត់នៅតែត្រូវបានផ្តល់ជូនជាធម្មតានៅចុងគ្រានៃផលិតផលនេះ។
- ផ្តល់ជូនការការពារខ្ពស់ទាំងលើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ និង
ជាពិសេសរហូតដល់ 300% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងលើមរណភាព ឬពិការភាព
ទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់។





 Fortune Life Insurance PLC
  fortunelifecambodia
 www.fortunelife.com.kh
  +855 23 931 999 | 1800-202 202 (ឥតគិតថ្លៃ)
 អគារ The Gateway ជាន់ទី26 មហាវិថីសហព័ន្ធរុស្ស៊ី (ផ្លូវ110) សង្កាត់ផ្សារដេប៉ូទី3
 ខណ្ឌទួលគោក ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ផលិតផល **ForLife**
ចម្រើនទ្រព្យ



✓ អត្ថប្រយោជន៍ធានារ៉ាប់រង៖

1 ទឹកប្រាក់ត្រលប់តាមកាលកំណត់៖ ផ្តល់ជូនទឹកប្រាក់ត្រលប់តាមកាលកំណត់5% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៅចុងឆ្នាំទី3 នៃផលិតផលនេះ ប្រសិនបើមិនមានការទាមទារសំណងលើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។



2 អត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីមូលហេតុទូទៅ៖

- ផ្តល់ជូនទឹកប្រាក់សំណង 100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។
- ក្នុងករណីដែលអត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីមូលហេតុទូទៅត្រូវបានទទួលរួច ក្រុមហ៊ុនមិនតម្រូវឱ្យលោកអ្នកបង់បុព្វលាភធានារ៉ាប់រងបន្តទៀតឡើយ ប៉ុន្តែក្រុមហ៊ុននៅតែធានាទូទាត់ជូនអត្ថប្រយោជន៍ដល់កាលកំណត់។



3 អត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់៖

- ផ្តល់ជូនទឹកប្រាក់សំណងបន្ថែម 200% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់។
- ក្នុងករណីដែលអត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ត្រូវបានទទួលរួច ក្រុមហ៊ុនមិនតម្រូវឱ្យលោកអ្នកបង់បុព្វលាភធានារ៉ាប់រងបន្តទៀតឡើយ ប៉ុន្តែក្រុមហ៊ុននៅតែធានាទូទាត់ជូនអត្ថប្រយោជន៍ដល់កាលកំណត់។



4 អត្ថប្រយោជន៍ដល់កាលកំណត់៖

ផ្តល់ជូនអត្ថប្រយោជន៍ដល់កាលកំណត់ 105% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងដែលនឹងត្រូវទូទាត់ជូននៅកាលបរិច្ឆេទដល់កាលកំណត់នៃផលិតផលនេះ ដោយមិនអាស្រ័យ ថាអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នោះឡើយ។



💡 ដំណើរការរបស់ផលិតផល៖

លោកសម្បត្តិ អាយុ 35ឆ្នាំ ទិញ ផលិតផលផលិតផល ForLife ចម្រើនទ្រព្យ ដើម្បីការពារខ្លួនគាត់ និងក្តីស្រមៃរបស់គ្រួសារគាត់ ដែលមានរយៈពេល 15ឆ្នាំ ជាមួយនឹងចំនួនទឹកប្រាក់ធានារ៉ាប់រង 10,000 ដុល្លារ។ លោកសម្បត្តិត្រូវទូទាត់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំចំនួន 709 ដុល្លារ ។

- រហូតដល់ចុងឆ្នាំទី3នៃផលិតផលនេះ ប្រសិនបើលោកសម្បត្តិ មិនមានជួបប្រទះនូវហេតុការណ៍អកុសលដែលត្រូវបានការពារក្រោមផលិតផលនេះ ក្រុមហ៊ុន ហ៊្វីរល្យន ឡាយហ្វ រឹងទូទាត់ទឹកប្រាក់ចំនួន 500 ដុល្លារជាទឹកប្រាក់ត្រលប់តាមកាលកំណត់ជូនដល់គាត់។
- ប្រសិនបើ លោកសម្បត្តិ ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយសារជំងឺ ក្រុមហ៊ុន ហ៊្វីរល្យន ឡាយហ្វ រឹងទូទាត់ទឹកប្រាក់ចំនួន 10,000 ដុល្លារ ជូនដល់គាត់ ឬក្រុមគ្រួសាររបស់គាត់ ហើយរាល់ចំនួនបុព្វលាភធានារ៉ាប់រងដែលនៅសល់ នឹងមិនតម្រូវឱ្យ លោក សម្បត្តិ បង់បុព្វលាភធានារ៉ាប់រងបន្តទៀតឡើយ តែក្រុមហ៊ុននៅតែធានាផ្តល់ជូនអត្ថប្រយោជន៍ដល់កាលកំណត់។
- ប្រសិនបើ លោកសម្បត្តិ ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ក្រុមហ៊ុន ហ៊្វីរល្យន ឡាយហ្វ រឹងទូទាត់ទឹកប្រាក់សរុបចំនួន 30,000 ដុល្លារ ជូនដល់គាត់ ឬក្រុមគ្រួសាររបស់គាត់ ហើយរាល់ចំនួនបុព្វលាភធានារ៉ាប់រងដែលនៅសល់នឹងមិនតម្រូវឱ្យ លោក សម្បត្តិ បង់បុព្វលាភធានារ៉ាប់រងបន្តទៀតឡើយ តែក្រុមហ៊ុននៅតែធានាផ្តល់ជូនអត្ថប្រយោជន៍ដល់កាលកំណត់។
- មិនថា លោកសម្បត្តិ ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្រុមហ៊ុន ហ៊្វីរល្យន ឡាយហ្វ រឹងនៅតែទូទាត់ទឹកប្រាក់ចំនួន 10,500 ដុល្លារ ជូនដល់គាត់ ឬក្រុមគ្រួសាររបស់គាត់នៅកាលបរិច្ឆេទដល់កាលកំណត់នៃផលិតផលនេះ។

🚫 ករណីមិនធានា៖

1. អត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (បណ្តាលមកពីមូលហេតុទូទៅ)៖

ក្រុមហ៊ុននឹងមិនធ្វើការទូទាត់អត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (បណ្តាលមកពីមូលហេតុទូទៅ) ប្រសិនបើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ទាំងឡាយណាដែលកើតឡើងដោយផ្ទាល់ ឬប្រយោលបណ្តាលមកពីមូលហេតុណាមួយដូចខាងក្រោម៖

- ក. ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ក្នុងរយៈពេលពីរឆ្នាំគិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើមបណ្តុះបណ្តាលរ៉ាប់រង ឬកាលបរិច្ឆេទបន្តកិច្ចសន្យាធានារ៉ាប់រង (ដោយយកកាលបរិច្ឆេទ ណាមួយចុងក្រោយគេបំផុត) ទោះជាក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមានវិបល្លាសក៏ដោយ ឬ
- ខ. ឆ្លងមេរោគហ៊ីវ (HIV) ឬជំងឺអេដស៍ (AIDS) ឬជំងឺផ្សេងៗទៀតដែលពាក់ព័ន្ធនឹងមេរោគហ៊ីវ (HIV) ឬជំងឺអេដស៍ (AIDS) ឬ
- គ. ការប្រើប្រាស់ខុសច្បាប់នូវថ្នាំណាកូទិក (narcotics) ថ្នាំរំញ័រ (stimulants) ឬសារធាតុញៀនដទៃទៀត ឬ
- ឃ. ទទួលទោសប្រហារជីវិត ឬចូលរួមក្នុងសកម្មភាពខុសច្បាប់ ឬប្រឆាំងនឹងការចាប់ខ្លួនរបស់អាជ្ញាធរ ឬសកម្មភាពលួចចេញពីពន្ធនាគារ ឬ
- ង. សកម្មភាពខុសច្បាប់របស់ ម្ចាស់បណ្តុះបណ្តាលរ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផលដែលរំលោភទៅនឹងបទបញ្ញត្តិនានាដូចដែលបានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា ឬ
- ច. ពិការភាព កើតឡើងមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្តុះបណ្តាលរ៉ាប់រង ឬកាលបរិច្ឆេទបន្តកិច្ចសន្យាធានារ៉ាប់រង ឬ
- ឆ. សង្គ្រាម (ទោះមាន ឬមិនមានការប្រកាសជាមុន) សង្គ្រាមស៊ីវិល ឬជម្លោះប្រដាប់អាវុធផ្សេងៗ ឬ
- ជ. ការបង្កគ្រោះថ្នាក់ដោយខ្លួនឯងរបស់ម្ចាស់បណ្តុះបណ្តាលរ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ដែលស្ថិតក្រោមការការពារនៃផលិតផលនេះ ទោះជាក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមានវិបល្លាសក៏ដោយ ឬ
- ឈ. ចូលរួមនៅក្នុងសកម្មភាពហោះហើរ លើកលែងតែជាអ្នកដំណើរនៃអាកាសចរណ៍ស៊ីវិលដែលមានកាលវិភាគហោះហើរ ឬ
- ញ. បម្រើការងារក្នុងជួរយោធា ឬកងទ័ពដើរទឹកនៅក្នុងអំឡុងពេលដែលមានសង្គ្រាម (ទោះមាន ឬមិនមានការប្រកាសជាមុន) ឬនៅក្រោមបញ្ជានៃប្រតិបត្តិការសង្គ្រាម ឬការស្តារសណ្តាប់ធ្នាប់សាធារណៈ។

2. អត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (បណ្តាលមកពីគ្រោះថ្នាក់)៖

ក្រុមហ៊ុន នឹងមិនធ្វើការទូទាត់នូវអត្ថប្រយោជន៍ មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (បណ្តាលមកពីគ្រោះថ្នាក់) ប្រសិនបើ មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ទាំងឡាយណាដែលកើតឡើងដោយផ្ទាល់ ឬប្រយោលពីករណីមិនធានា ត្រង់ចំណុច 1 ខាងលើ ឬបណ្តាលមកពីមូលហេតុណាមួយដូចខាងក្រោម៖

- ដ. ការស្នើសុំរក្សា ដែលសំដៅដល់ការរក្សាតាមនីតិវិធីវិជ្ជាជីវៈវេជ្ជសាស្ត្រ រួមទាំងការរក្សាកែសម្រួលដោយមិនចាំបាច់យល់មូលដ្ឋានវេជ្ជសាស្ត្រឡើយ ដែលពាក់ព័ន្ធនឹងជីវិតរបស់ ម្ចាស់បណ្តុះបណ្តាលរ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ដែលស្ថិតក្រោមការការពារនៃផលិតផលនេះ ដែលបានធ្វើឡើងតាមសំណើរបស់ម្ចាស់បណ្តុះបណ្តាលរ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬ
- ប. ម្ចាស់បណ្តុះបណ្តាលរ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ស្រាបៀរ (ដែលល្មើសនឹងបទបញ្ញត្តិច្បាប់ដែលមានចែងក្នុងច្បាប់កម្ពុជាជាធរមាន) ឬ ថ្នាំដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ឬ
- ខ. ការប៉ះពាល់ផ្នែករាងកាយ ឬផ្លូវចិត្ត ឬស្ថានភាពចុះខ្សោយ ឬភាពទ្រុឌទ្រោម ដែលត្រូវបានបញ្ជាក់ថាបានកើតឡើងមុនពេលកាលបរិច្ឆេទ មានសុពលភាពនៃបណ្តុះបណ្តាលរ៉ាប់រងនេះដោយមិនត្រូវបានប្រកាសឱ្យបានពេញលេញ និងត្រឹមត្រូវ ឬ
- ឈ. ចូលរួមក្នុងសកម្មភាពគ្រោះថ្នាក់ រួមទាំងតែមិនកំណត់ចំពោះការជ្រមុជទឹក ការលោតខ្សែយោង ការលោតធំត្រយោង ការឡើងភ្នំ ការប្រណាំងសេះ ឬការប្រណាំងផ្សេងៗទៀតដែលមានកង់វិលឬ
- ណ. អាវុធនុយក្លេអ៊ែរ វិទ្យុសកម្ម ឬវិទ្យុសកម្មពីសារធាតុនុយក្លេអ៊ែរ ឬកាកសំណល់ នុយក្លេអ៊ែរដែលកើតចេញពីការចំហេះនៃសារធាតុនុយក្លេអ៊ែរ និងដំណើរការនៃការបែងចែក ឬការលាយនុយក្លេអ៊ែរដើម្បីទ្រទ្រង់ខ្លួនឯង ឬ
- ត. ចូលរួមក្នុងការប្រយុទ្ធ រាយតប់ ឬប្រឆាំងនឹងការចាប់ខ្លួនរបស់មន្ត្រីមានសមត្ថកិច្ច ឬ
- ច. ផលវិបាកពាក់ព័ន្ធផ្សេងៗទៀត ដោយសារតែការមានផ្ទៃពោះ និងការសម្រាលកូន។